



## ព្រះរាជាណាចក្រកម្ពុជា

ជាជនដ្ឋានសិទ្ធិភាព  
លេខ: ៧.៧.៩.៩.៩.៩

ជាតិ សាសនា ព្រះមហាក្សត្រ

២០២៣

អនុប្រើប្រាស់

ស្តីពី

ក្រសួងពេទ្យ និងជាតិ និងការធនធាន និងការបណ្តុះបណ្តាល និងការអប់រំ និងការធម្មតា និងការបន្ទាន់បន្ទាន់

## ចំណែក

## ទាយកដ្ឋាន.រដ្ឋបាល.

ជាជនដ្ឋានសិទ្ធិភាព

- បានយើករាជដ្ឋាន និងប្រាក់ប្រាក់កម្ពុជា
- បានយើករាជដ្ឋាន លស/រកត/០៩០៨/៩០៩៥ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០៨ ស្តីពីការរំលែកកំណែការជាតិបាលនៃប្រាក់ប្រាក់កម្ពុជា
- បានយើករាជដ្ឋាន ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩៨ ដែលប្រាកាសឱ្យប្រើប្រាប់ ស្តីពីការរំលែកកំណែការជាតិបាលនៃប្រាក់ប្រាក់កម្ពុជា
- បានយើករាជដ្ឋាន ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៨ ដែលប្រាកាសឱ្យប្រើប្រាប់ ស្តីពី សហលក្ខនិកអនុក្រសិទ្ធិភាពសិទ្ធិភាព និងប្រាក់ប្រាក់កម្ពុជា
- បានយើករាជដ្ឋាន នស/រកត/០៣០៨/៣៩៦ ចុះថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០០៨ ស្តីពីគោលការណ៍ រាជការបង្កើត និងការដាក់ឱ្យជំណើរការមិនបានប្រតិបត្តិការពិសេស
- បានយើករាជដ្ឋាន ៦៤ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០០៨ ស្តីពីការបង្កើតគោលការណ៍ កម្មាធិការដាក់បណ្តុះបណ្តាល
- បានយើករាជដ្ឋាន ៧៩០ អនក្រ.តត ចុះថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០០៨ ស្តីពីការបង្កើតគោលការណ៍ កម្មាធិការដាក់បណ្តុះបណ្តាល
- បានយើករាជដ្ឋាន ៨៤ អនក្រ.បក ចុះថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០០៨ ស្តីពីការរំកសច្វាលមាត្រា ២ នៃ អនក្រពីក្រុមបាល ៦៤ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០០៨ ស្តីពីការបង្កើតគោលការណ៍ កម្មាធិការដាក់បណ្តុះបណ្តាល
- តាមសំណើរបស់ប្រធានក្រុមប្រើប្រាស់កំណែក្រោមប្រព័ន្ធដែលបានរៀបចំឡើង

## ចំពូកទី ១

### ចាន្តបញ្ជាផ្ទៃផ្លូវជោរ

#### ចារ្យត្រា ១.~

ត្រូវបានបង្កើត និងដាក់ឱ្យដោលការទឹក្សាកំងារជាតិមុខរបរ និងការងារ សរសរភាពជា "ខ.គ.ន.ស." ជាចិត្តការងារប្រតិបត្តិការពិសេស ដែលស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដោយមានអគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិធានធន់ដោសនាចិការ ដើម្បីសម្របសម្រួល និងផ្តល់ព័ត៌មានពាក់ព័ន្ធដែលនឹងទឹក្សាការងារ នៅព្រះរាជាណាចក្រកម្ពុជាទីផ្លូវជោរ ។

#### ចារ្យត្រា ២.~

ខ.គ.ន.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកំពង់ការផ្តល់សេវាទីមានទឹក្សាការងារប្រកប ដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ឱ្យការងារក្នុងរាជការងារ និយោជិត និយោជិក និងអ្នកផ្តល់ការបណ្តុះបណ្តាល ដោយ មានលទ្ធភាពទទួលបានពីគ្មានទឹក្សាខ្សែនៅក្នុងរាជការ ។

## ចំពូកទី ២

### សេវាគន្លែ ត្បូនាចិត្ត និលតារគិច្ច

#### ចារ្យត្រា ៣.~

ខ.គ.ន.ស. មានត្រូវទិន្នន័យ ដូចខាងក្រោម :

- សម្របសម្រួល និងរៀបចំឱ្យមានសេវាទីមានការងារ មុខរបរ និងការអប់រំបណ្តុះបណ្តាលដែនកាត្រា បច្ចេកទេស និងវិធានធន់ដោ:
- ផ្តល់សេវាទីមានឱ្យករកការងារ និយោជិត និយោជិក អ្នកផ្តល់ការបណ្តុះបណ្តាលដែនកាត្រា និង សាធារណជន មានលទ្ធភាពទទួលបានពីគ្មានទឹក្សាខ្សែនៅក្នុងរាជការ ប្រកបដោយប្រសិទ្ធភាពក្នុងរូបភាព ពីមានជាលក្ខណៈចំហេ និងបង្ហើរឱ្យការងារក្នុងរាជការ និងកម្មវិធី នាការបសទឹក្សាកំងារជាតិមុខរបរ និងការងារ
- សិក្សាស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធទីមានទឹក្សាការងារ ឱ្យសម្របទេនិងការវិវឌ្ឍន៍នៃសង្គគិច្ច សង្គម នាថែលបច្ចុប្បន្ន និងទៅអនាគត

- ជីវិតរបស់ពីមានការងារ មុខរបរ និងជំនាញបច្ចេកទេស និងវិធានដីរោង តាមរយៈគេហទ័ររបស់ គណៈកម្មាធិការជាតិបណ្តុះបណ្តាល និងតាមមធ្យាបាយផ្សេងៗផ្សេងៗទៀត
- ធ្វើសហប្រតិបត្តិការ សម្របសម្រលជាមួយក្រសួង ស្ថាប័ន ដែក្បីអភិវឌ្ឍន៍ និងអង្គការសង្គមសុវត្ថិភាព ដែលត្រូវការកំណែងពលកម្ម និងតម្រូវការជំនាញបច្ចេកទេស និងវិធានដីរោង ដើម្បីធើកអនុសាលនៃជួន គណៈកម្មាធិការជាតិបណ្តុះបណ្តាល
- ផ្តល់ទិន្នន័យជាកំណែកស្តីពីពីមានការងារ ដើម្បីជាមួលដ្ឋានក្នុងការងារដូចយសម្រល់រាជរដ្ឋាភិបាលឱ្យ មានលទ្ធភាពរៀបចំដែនការអភិវឌ្ឍន៍នៃធានមនុស្ស និងទិន្នន័យការងារដីត្រីមត្រី ហើយយកសម្រច បាននូវគោលដៅជាយុទ្ធសាស្ត្រ សម្រាប់ការតំបន់យកត្រីក្រតាមរយៈការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិធានដីរោង និងការផ្តល់ឱ្យការងារដល់ប្រជាពលរដ្ឋ និង
- បំពេញការកិច្ចផ្សេងៗទៀត តាមការកំណត់របស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល ។

## ចារ្យត្រា ៥.២

សិទ្ធិ និងការទទួលខុសត្រូវរបស់ប្រធាន ន.ជ.ន.ស. ត្រូវកំណត់គ្រប់គ្រងឯកសារនៃក្នុងល័ក្ខណៈ ហើយបានកម្រិតខ្ពស់ និងកិច្ចសន្យាប្រចាំឆ្នាំ ។  
ល័ក្ខណៈ និងកិច្ចសន្យាប្រចាំឆ្នាំ និងកិច្ចសន្យាប្រចាំឆ្នាំ ជាមួលដ្ឋានក្នុងនៃអនុក្រឹត្យនេះ ។

## ចារ្យត្រា ៥.៣

ន.ជ.ន.ស. ត្រូវដឹកនាំ និងគ្រប់គ្រងដោយប្រធានមួយរូប ដែលមានប៉ាន់ៗស្តីអគ្គនាយក និងអមដោយ អនុប្រធានមួយចំនួន ដែលមានប៉ាន់ៗស្តីអគ្គនាយកនៃតាមការចំណាំ ។

ប្រធាន ន.ជ.ន.ស. ត្រូវទទួលខុសត្រូវក្នុងការរៀបចំដីលើការ និងការគ្រប់គ្រងទិភាកំនារប្រតិបត្តិការ ពិោសសរបស់ខ្លួន ចំណោះគណៈកម្មាធិការជាតិបណ្តុះបណ្តាល ។

ប្រធាន ន.ជ.ន.ស. ត្រូវធ្វើរាយការណ៍លទ្ធផល និងដើរការការងារដូចនៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិធានដីរោង ។

## ចំណុះការ ៣

### គេលានេចឡើង

## ចារ្យត្រា ៦.១

ន.ជ.ន.ស. មានបុន្ណែក តាមរចនាសម្ព័ន្ធឌុំចាន់ក្រោម :

- ផ្តល់ការងារជាលេខ និងបិរញ្ញាក្តី

- ផ្នែកដែនការ និងសហប្រតិបត្តិការ
- ផ្នែកគ្រប់គ្រងប្រព័ន្ធផ័តិមាន និង
- ផ្នែកប្រមូល និងផ្សេងៗជ្រាយព័តិមាន ។

ផ្នែកនីមួយា ត្រូវដើរកនា និងគ្រប់គ្រងដោយប្រធានមួយរូប ដែលមានប៉ាន់៖ស្តីប្រធាននាយកដ្ឋាន និងអមដោយអនុប្រធានមួយចំនួន ដែលមានប៉ាន់៖ស្តីអនុប្រធាននាយកដ្ឋានតាមការចំណាំ ។

## មាត្រា ៥..~

ផ្នែកនីមួយា ត្រូវរំបែងចែងជាប្រកុមការងារ ។ ការកំណត់តូនាទី ការគិត្យ និងការទទួលខុសត្រូវ ព្រមទាំងការថាត់តាំងប្រធានភ្នំពេញ ត្រូវធ្វើឡើងដោយសេចក្តីសម្រច្ចោមបស់ប្រធាន ន.ជ.ន.ស. ។

## មាត្រា ៥..~

ន.ជ.ន.ស. អាចបង្កើតមជ្ឈមណ្ឌលការងារ ដែលសរសរកាត់ជា "ម.ក." នៅតាមទីកន្លែងណាមួយសម្របតាមលទ្ធភាពការកំស្លែង និងតាមការចំណាំ ។

ម.ក.ត្រូវដើរកនា និងគ្រប់គ្រងដោយប្រធានមួយរូប ។ ការកំណត់តូនាទី ការគិត្យ និងការទទួលខុសត្រូវរបស់ម.ក. ត្រូវធ្វើឡើងដោយសេចក្តីសម្រច្ចោមបស់ប្រធាន ន.ជ.ន.ស. ។

## មាត្រា ៥..~

ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ មានការគិត្យចម្លោះ ដូចខាងក្រោម :

- ចាត់ថែងចរាប់ និងគ្រប់គ្រងឯកសាររដ្ឋបាល
- ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាល និងគ្រប់គ្រងការងារ
- គ្រប់គ្រងចំណុច និងចំណាយ
- គ្រប់គ្រងបុគ្គលិកមន្ត្រីជាការ ឱ្យបង់ការងារប្រវត្តិកម្ម ប្រាក់កំព្រឹម របបខែត្រូវការណ៍យោបាយ រាយការណ៍ឡើងប៉ាន់៖ប្រឈម និងការងារប្រចាំខែ ។
- ឱ្យបង់ តាក់ពេងជិតបទដ្ឋាន លិខិតរដ្ឋបាលនានា ធ្វើកំណត់រហូតដល់អន្តោប្រជុំសាមញ្ញ និង វិសាយញ្ចាប់ របស់ទីភ្នំដែលបានបង្ហាញ និងការងារ
- ធ្វើរបាយការណ៍ការងារ និងកំណត់រហូតដ្ឋានរបស់ដ្ឋាក់ដីកនាំ
- ឱ្យបង់ និងសុរបរាយការណ៍លទ្ធផល និងសកម្មភាព របស់ទីភ្នំដែលបានបង្ហាញ និងការងារជាប្រចាំខែ និងបុកសរបរាយការណ៍ប្រចាំខែ ត្រូមាស នមាស និងប្រចាំឆ្នាំ

- ប្រមូលដ្ឋីតាមការនាំនើវការជាតិ និងដែគុអភិវឌ្ឍន៍ និងតាមជាន់លើកពីការប្រតិបត្តិតាមដ្ឋានសំរាប់បរិក្សាឌីភ្លាក់នារជាតិមុខរបរ និងការងារ និងអង្គភាពស្ថិតក្រោមឱ្យរាជ
- ផ្តល់ជូន និងគ្រប់គ្រងមូលដ្ឋានសំរាប់បរិក្សាឌីភ្លាក់នារជាតិមុខរបរ និងការងារ និងអង្គភាពស្ថិតក្រោមឱ្យរាជ
- គ្រប់គ្រងអចលនទ្រព្យ ចលនទ្រព្យ សន្តិធម៌ សំរាប់និងបញ្ជីសារពើកណ្តាល
- ទទួលអនុវត្តការកិច្ចដែរដៃឡើងទៅដែលប្រចានិភ្លាក់នារជាតិមុខរបរ និងការងារប្រព័ន្ធដូន ។

## **ចាយត្រា ១០..**

**ផ្នែកដែនការ និងសហប្រតិបត្តិការ មានការកិច្ចចម្លោងទៅដឹងទៅទៅ :**

- ប្រមូល រៀបចំ គ្រប់គ្រង ពិនិត្យ និងវិភាគទិន្នន័យលទ្ធផលការងារទទួលបានពីគ្រប់អង្គភាពពាក់ព័ន្ធ ដើម្បីកំណត់កម្មវិធីសកម្មភាព និងធ្វើការជាមួយដែនការ
- ធ្វើដែនការសកម្មភាពការងារ និងគ្រប់គ្រងជីវិការយៈពេលខ្លឹម មធ្យម និងវិនិរបស់ិភ្លាក់នារជាតិ មុខរបរ និងការងារ
- ធ្វើចំណាក់ចំនង សម្របសម្រល និងសហប្រតិបត្តិការក្នុង និងក្រោមប្រព័ន្ធសង្គម្រោះ ដោយសហការជាមួយផ្នែកជនត្រា
- រៀបចំដែនការការរាយការណ៍ប្រជុំ និងជីនុបតិភាក្សាដែរដៃឡើងរបស់ថ្នាក់ដីកនាំ
- រៀបចំអនុសញ្ញរណៈ បុកិច្ចព្រមព្រៃនរាយកិភ្លាក់នារជាតិមុខរបរ និងការងារជាមួយក្រសួង ស្ថាប័ន អង្គការ និងបណ្តាប្រព័ន្ធដានា
- រៀបចំគ្រប់គ្រងសហប្រតិបត្តិការទទួលការ និងពហុភាពជាមួយអង្គការ ស្ថាប័នជាតិ អនុរជាតិនាំនាំ
- ពិនិត្យ តាមជាន់ និងវាយតម្លៃទៅនំបិរិយាណ និងគុណភាពការងារតាមជំនាញនិមួយទៅដែលសម្រេចបាន
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស នមាស និងប្រចាំឆ្នាំដូចនិភ្លាក់នារជាតិមុខរបរ និងការងារ
- ទទួលអនុវត្តការកិច្ចដែរដៃឡើងទៅដែលប្រចានិភ្លាក់នារជាតិមុខរបរ និងការងារប្រព័ន្ធដូន ។

## **ចាយត្រា ១១..**

**ផ្នែកគ្រប់គ្រងប្រព័ន្ធទៅពីមាន មានការកិច្ចចម្លោងទៅដឹងទៅទៅ :**

- បង្កើត រចនា និងអភិវឌ្ឍន៍រោងចាយ
- រៀបចំប្រព័ន្ធរៀបចំគ្រប់គ្រងទិន្នន័យ និងបញ្ហាលទិន្នន័យ
- ធ្វើបច្ចុប្បន្នភាពពីមាននៅលើគេហទំនាក់ពេលវេលាដោយប្រចាំឆ្នាំ
- ជួលដូល និងតំបន់ប្រព័ន្ធកុំព្យូទ័រ

- តាមដាន និងអភិវឌ្ឍប្រព័ន្ធដុកទិន្នន័យជាប្រចាំ
- ធ្វើទំនាក់ទំនងជាមួយផ្ទេរជាត្រាដៃខែឆ្នាំ ដែលបាក់ពី ដើម្បីប្រមូលទិន្នន័យ និងបញ្ហាលទិន្នន័យ
- គ្រប់គ្រងគេហទំនាក់ ដែលបាក់ពីមានប្រចាំថ្ងៃ និងការយករាយណ៍
- ទទួលអនុវត្តការកិច្ចដែរឃើនទៅវិនិត្ត ដែលប្រចានទឹក្សាកំងារជាតិមុខរបរ និងការងារប្រគល់ថ្ងៃនេះ ។

### **ទាញ្នុះ ១២.~**

ផ្ទេរប្រមូល និងជួរដំឡើងយករាយពីមានប្រចាំមួយឆ្នាំ ជូនតទៅ :

- ធ្វើការជួរដំឡើង និងផ្តល់សេវាតីមានទឹក្សាការងារជាមួយ និងស្ថាបនាទី និងសាធារណជន ពីសេសអ្នកកំពុងខ្សោយរករាយនាមពីរ
- រៀបចំឱ្យមានសិតិសហគ្រាស ត្រីស្ថាន ក្រុមហ៊ុនតាមប្រព័ន្ធមុខរបរ ចំណាត់ថ្នាក់ក្រុមហ៊ុន និងចំណាត់ថ្នាក់មុខរបរ
- រៀបចំឱ្យមានការប្រព័ន្ធប័ណ្ណោះបណ្តុះបណ្តាលបច្ចេកទេស និងវិធានីនីមួយា
- រៀបចំដែនការអភិវឌ្ឍប្រព័ន្ធផីមានទឹក្សាការងារ
- ធ្វើទំនាក់ទំនងគ្រប់ថ្ងៃក អង្គភាព ស្ថាបន ដែលបាក់ពី ដើម្បីតាមនូវពីមានទឹក្សាការងារ
- និពន្ធឌលិត និងចំណងគ្រងឯកសារ ជួរដំឡើងយករាយពីមានដោយសហការជាមួយគ្រប់ប្រព័ន្ធភួរដំឡើងយករាយ
- រៀបចំ ដលិតសេវា ក្រោមរូប ឱិមសារស្ថុត បណ្តុះបណ្តាល ដែលទាក់ទងនិងសកម្មភាពការងារបស់ទឹក្សាកំងារជាតិមុខរបរ និងការងារ
- ទទួលអនុវត្តការកិច្ចដែរឃើនទៅវិនិត្ត ដែលប្រចានទឹក្សាកំងារជាតិមុខរបរ និងការងារប្រគល់ថ្ងៃនេះ ។

### **ទាញ្នុះ ១៣.~**

មត្តិ ដែលបារេមីការងារក្នុង ន.ខ.ខ.ស. ជាមត្តិក្នុងក្របខណ្ឌមុខងារសាធារណៈ ឬ បុគ្គលិកជាប់កិច្ចសន្យា។

មត្តិការងារ និងបុគ្គលិកទាំងនេះ ត្រូវចុះកិច្ចសន្យាការងារជាមួយប្រចាន ន.ខ.ខ.ស. តាមរយៈអ្នកគ្រប់គ្រងមត្តិជាល់ ។

### **ទាញ្នុះ ១៤.~**

មត្តិការងារ និងបុគ្គលិកជាប់កិច្ចសន្យា ដែលបារេមីការងារនេះ ន.ខ.ខ.ស. ត្រូវទទួលបានប្រាកំខុត្តមួលឱៗក ទិកចិត្ត ដែលបានមកពីការបែងចែកប្រាកំក្រោមសេវា និងប្រាកំខុត្តមួលឃើនទៅវិនិត្ត ហើយមេីប្រាកំប្រែក្រុមុលដ្ឋាន និងប្រាកំបន្ទាប់បន្ទីនេះប្រើប្រាស់ ។

## ចំណុះទី ៥

### ប្រភពដែនដាន និងចំណេះចិត្ត

#### ចារ្យា ១៥..

ប្រភពដែនដាន និងចំណេះចិត្ត និងបណ្តុះបណ្តាលវិធីរបស់ ន.ជ.ម.ស. ឬនមកពី :

- ថិកាជាតិ ដែលជាក្រសួងការងារ និងបណ្តុះបណ្តាលវិធីរបស់
- ប្រាក់ ដែលបានមកពីការបែងចែកក្រោមសេវា
- ហិរញ្ញប្បញ្ញតនរបស់ដែកអភិវឌ្ឍន៍ និង
- ប្រភពដែនដានទាំងអស់ ។

#### ចារ្យា ១៦..

ការកំណត់ថ្វីសេវា និងការបែងចែកក្រោមសេវា ត្រូវធ្វើឡើងដោយប្រកាសរដ្ឋមន្ត្រីទូលបន្ទុក ទិន្នន័យការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការជាតិបណ្តុះបណ្តាល ។

#### ចារ្យា ១៧..

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិធីរបស់ និងដែកអភិវឌ្ឍន៍ពាក់ព័ន្ធ ត្រូវ ជាភាសាអង់គ្លេស ដែលត្រូវផ្តល់នូវការប្រព័ន្ធឌីជីថាមពេលវេលាដែលរៀបចំឡើង ។

អគ្គលេខាធិការដ្ឋាន និងគ្រប់គ្រងក្រសួងសេដ្ឋកិច្ច ដែលជាសេវាធិការអនុវត្តន៍របស់ទិន្នន័យការគណៈរដ្ឋមន្ត្រី មាន តម្លៃទិន្នន័យការគណៈរដ្ឋមន្ត្រី ។

## ចំណុះទី ៥

### អនុសាទិញ្ញាព្យិត្ត


#### ចារ្យា ១៨..

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារដូចមិនអនុក្រើតរៀបចំឡើង ត្រូវចាត់ទុកជានិភាគណី ។

ចារ្យក្រារ ១៩.~

រដ្ឋមន្ត្រីទួលបន្ទុកមិនិត្តការពណ៌រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពណ៌កម្មាធិការជាតិ  
បណ្តុះបណ្តាល រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជានីវេ: រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ  
មានការគិច្ចអនុវត្តអនុក្រឹត្យនៃក្រសួងប្រជុំការពាណាប់ពីចូចុះបាត់លេខា នៅទៅ ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកសារលេខា ២០០៩  
ឆ្នាំ ២០០៩



សម្រាប់អនុមេត្តិការណ៍ និងការប្រើប្រាស់របៀបការងារ

ធនយកសេចក្តីជំប្រាប់ដី

សម្រាប់អនុមេត្តិការណ៍ និងការប្រើប្រាស់របៀបការងារ

សូមមេត្តិការណ៍បាត់លេខា

ឱ្យបាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទួលបន្ទុកមិនិត្តការពណ៌រដ្ឋមន្ត្រី

និងជាប្រធានក្រុមប្រឹក្សាកំណែនប្រមូលដ្ឋាន

សូម ខោន

កំណែនទីនេះ:

- ក្រសួងប្រែបរមាគារក្រោម
- អនុលេខាធិការក្រោមក្រុមការ
- អនុលេខាធិការក្រោម នដ្ឋសកា
- អនុលេខាធិការការដារនគរបាល
- ខេត្តការដៃសម្រាប់បាយករដ្ឋមន្ត្រី
- ខេត្តការដៃបាយករដ្ឋមន្ត្រី
- ផ្ទះមាត្រា ១៩
- ភ័ណ៌កិច្ច
- ធនសារ -កាលបរិច្ឆេទ